

បុគ្គលិកសង្គម

តើអ្នកចាប់អារម្មណ៍ក្នុងការផ្តល់សេវាសង្គមប្រកបដោយគុណភាព ទៅឲ្យកុមារ/យុវវ័យ គ្រួសារ និងសហគមន៍ដែរឬទេ? តើអ្នកចង់ធ្វើការជាមួយក្រុមអ្នកជំនាញ ដែលផ្តល់នូវសេវាសង្គម ប្រកបដោយគុណភាពខ្ពស់ដែរឬទេ? សូមចូលរួមជាមួយយើង!

អ្នកនឹងចូលរួមជាមួយក្រុមការងាររបស់អង្គការមិត្តសំឡាញ់ ដែលមានអ្នកជំនាញជិត ៣០០ នាក់ ធ្វើការជាមួយគ្នា ដើម្បីផ្តល់នូវសេវាសង្គមជាច្រើនទៅដល់កុមារ និងយុវវ័យដែលបាត់បង់ ឱកាស និងក្រុមគ្រួសាររបស់ពួកគេ។ យើងបានបង្កើតវិធីសាស្ត្ររួមមួយចំនួន ដើម្បីគាំទ្រឲ្យ កុមារត្រឡប់ទៅរស់នៅជាមួយក្រុមគ្រួសារ និងបន្តការសិក្សារបស់ពួកគេវិញ ធានាក្នុងការផ្តល់ ការបណ្តុះបណ្តាលជំនាញ ឬការងារទៅដល់យុវវ័យ រួមទាំងការគាំទ្រគ្រួសារ និងសហគមន៍ ក្នុងការជួយថែទាំកូនរបស់គាត់។ យើងបានផ្តល់ការបណ្តុះបណ្តាលដល់យុវជនលើជំនាញជា ច្រើនដូចជា ចុងភៅ សេវាកម្ម ជួសជុលម៉ូតូ សម្លាញ់កាយ ជាងកាត់សក់ ជាងផ្សា ផ្នែកអគ្គីសនី ផ្នែកកាត់ដេរ និងការបណ្តុះបណ្តាលដើម្បីបង្កើតចំណូលដល់អាណាព្យាបាល។

តើអ្នកត្រូវធ្វើអ្វីខ្លះ?

ជា **បុគ្គលិកសង្គម** អ្នកនឹងទទួលខុសត្រូវលើការផ្តល់ការគាំទ្រ និងសេវាសង្គមនានាឲ្យកុមារនិង យុវវ័យ ដើម្បីឲ្យប្រាកដថាពួកគេស្ថិតក្នុងបរិយាកាសរស់នៅបែបគ្រួសារ កុមារត្រូវបានត្រឡប់ ទៅរៀន ឬនៅតែបន្តការរៀនសូត្រនៅសាលា ហើយអ្នកថែទាំ(Care Taker) ត្រូវបានគាំទ្រដើម្បី ទទួលបានការងារ ឬអាជីវកម្មផ្ទាល់ខ្លួន។

តួនាទីជាបុគ្គលិកសង្គម អ្នក នឹងទទួលខុសត្រូវលើការងារដូចខាងក្រោម៖

- ធ្វើសមាហរណកម្ម កុមារ និងយុវវ័យ ដែលត្រូវគេបោះបង់ចោល ឬកំព្រា ទៅកាន់គ្រួសារ ចិញ្ចឹមប្រកបដោយសុវត្ថិភាព(ស្របតាមស្តង់ដារកំណត់)
- ស្វែងរក និងជ្រើសរើសគ្រួសារចិញ្ចឹម ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យដែលបានកំណត់
- តាមដានជាប្រចាំ ដើម្បីធានានូវសុខុមាលភាព និងសុវត្ថិភាពកុមារ យុវវ័យ និងគ្រួសារ
- បង្កើតទំនាក់ទំនងជំរើងមាំ និងទុកចិត្ត ជាមួយក្រុមគោលដៅ អាជ្ញាធរ និងដៃគូពាក់ព័ន្ធ
- រៀបចំ និងអនុវត្ត នីតិវិធីសុំកូនពេញលិញក្នុងស្រុកស្របតាមច្បាប់
- រៀបចំផែនការសមាហរណកម្មប្រចាំឆ្នាំ ដោយសហការជាមួយក្រុមការងារ
- ផ្តល់សេវាសង្គមចាំបាច់នានាឲ្យបានទាន់ពេលវេលា ទៅឲ្យកុមារ យុវវ័យ និងគ្រួសារ

អ្នកត្រូវមានលក្ខណៈសម្បត្តិដូចខាងក្រោម៖

- អ្នកជាបុគ្គលិកដែលឯករាជ្យ និងស្វាហាប់ មានឆន្ទៈក្នុងការផ្តល់សេវាសង្គម ការការពារ កុមារ និងចុះធ្វើការផ្ទាល់នៅសហគមន៍

- អ្នកមានបទពិសោធន៍ធ្វើការងារសង្គម នឹងអាចធ្វើការជាមួយកុមារ យុវវ័យ គ្រួសារដែលបាត់ឪពុក និងសហគមន៍របស់ពួកគេបានយ៉ាងប្រសើរ
- អ្នកមានចំណេះដឹងសង្គមសាស្ត្រ និងចិត្តសាស្ត្រ
- អ្នកមានទំនុកចិត្តក្នុងការធ្វើការទំនាក់ទំនង និងសហការ ជាមួយអង្គការ និងស្ថាប័នពាក់ព័ន្ធនឹងដំណើរការស្មុំកូន
- អ្នកមានចំណេះដឹងក្នុងការប្រើប្រាស់កុំព្យូទ័រ(Microsoft Word, Excel...)

តាំងការងារ៖ រាជធានីភ្នំពេញ និងធ្វើដំណើរទៅខេត្តញឹកញាប់

បេក្ខជនដែលមានចំណាប់អារម្មណ៍ និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សូមផ្ញើពាក្យសុំ និងប្រវត្តិរូបសង្ខេប (CV and Cover Letter) មកកាន់ទីស្នាក់ការអង្គការមិត្តសំឡាញ់ តាមអាសយដ្ឋានផ្ទះលេខ២១១៥ ផ្លូវលេខ១៣ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជ ធានីភ្នំពេញ (ខាងជើងសារមន្ទីរជាតិ) ឬ អ៊ីម៉ែល hr@mithsamlanh.org។ សូមបញ្ជាក់ពីប្រាក់បៀវត្សរ៍ពីងទុក និងតួនាទី ដែលអ្នកដាក់ពាក្យ ។

ការជ្រើសរើសនឹងត្រូវបានធ្វើឡើងប្រកបដោយតម្លាភាព។

បេក្ខជន ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ នឹងត្រូវបានទំនាក់ទំនងមកធ្វើការម្ចាស់។ បេក្ខជនដែលជោគជ័យនឹងត្រូវបានតម្រូវឲ្យ គោរពតាមគោលការណ៍ ការពារកុមាររបស់អង្គការមិត្តសំឡាញ់។

ទទួលពាក្យចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩។